



**របាយការណ៍លទ្ធផលការងារឆ្នាំ ២០២២
និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន**

សេចក្តីផ្តើម

យោងតាមសេចក្តីប្រកាសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ លេខ ៨២២ ប្រ.ក.អ.ជ.ប ចុះថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ១៩៩៨ ស្តីពីការបង្កើតមន្ទីរអភិវឌ្ឍន៍ជនបទក្រុងប៉ៃលិនជាខ្សែបណ្តោយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន មានតួនាទីភារកិច្ចបំពេញការងារស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត អរូបវន្តគ្រប់ប្រភេទនៅតំបន់ជនបទ ដូចជា៖ ផ្លូវ ស្ពាន លូ ប្រព័ន្ធធារាសាស្ត្រ ខ្នាតតូច សាងសង់ និងជួសជុលអណ្តូងគ្រប់ប្រភេទ សាងសង់ប្រព័ន្ធចែកចាយទឹកខ្នាតតូច សាងសង់អាងស្តុកទឹកភ្លៀងលក្ខណៈគ្រួសារ និងដឹកស្រះទឹកតាមសហគមន៍ អប់រំផ្សព្វផ្សាយការប្រើប្រាស់ទឹកស្អាត និងអនាម័យជនបទ ផ្តល់សម្ភារៈ និងសាងសង់បង្គន់អនាម័យលក្ខណៈគ្រួសារ និងនៅតាមសហគមន៍ វត្តអារាម សាលារៀន មណ្ឌលសុខភាព ព្រមទាំងបើកវគ្គបណ្តុះបណ្តាលខ្លីៗ ស្តីពីការបង្កើតគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ក) ពង្រឹងសមត្ថភាពចំណេះដឹងបច្ចេកទេសនានាដល់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ និងជំរុញបំផុសគំនិតសហគមន៍ចូលរួមថែរក្សាបរិស្ថាន បង្កើនការដាំដុះកូនឈើគ្រប់ប្រភេទតាមដងផ្លូវជនបទនៅតាមសហគមន៍ និងរៀបចំបង្កើតក្រុមប្រើប្រាស់ទឹកស្អាត និងក្រុមថែទាំសមិទ្ធផលជនបទមានស្រាប់ប្រកបដោយនិរន្តរភាព ។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន មានមន្ត្រីក្របខ័ណ្ឌបម្រើការងារសរុបចំនួន ២១ រូប ស្ត្រី ០៥ រូប និងមន្ត្រីជាប់កិច្ចសន្យាចំនួន ០២ រូប ហើយមានរចនាសម្ព័ន្ធគ្រប់គ្រងការងារមានដូចជា ថ្នាក់ដឹកនាំ មន្ទីរចំនួន ០៦ រូប ប្រធានមន្ទីរចំនួន ០១ រូប និងអនុប្រធានមន្ទីរចំនួន ០៥ រូប មានការិយាល័យជំនាញចំណុះឱ្យមន្ទីរចំនួន ០៩ ការិយាល័យ ។

I. សមិទ្ធផលសម្រេចបាន

១. ការពង្រឹងស្ថាប័ន និងកសាងសមត្ថភាព

- ការងាររដ្ឋបាល និងបុគ្គលិក ៖ ទទួលបានលិខិតចូលបានចំនួន ២១៤ ច្បាប់ ចុះលិខិតចេញបានចំនួន ២៨០ ច្បាប់ លិខិតចេញចូលស្ថានភាពថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំនួន ៣២៣ ច្បាប់ ។ រៀបចំទុកដាក់ឯកសារ លិខិតបទដ្ឋានគតិយុត្តិធម៌ រៀបចំតារាងបញ្ជីវត្តមានមន្ត្រីរាជការចូលបម្រើការងារប្រចាំថ្ងៃ ធ្វើរបាយការណ៍បូកសរុបវត្តមានមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាប្រចាំសប្តាហ៍ ធ្វើរបាយការណ៍វឌ្ឍនភាពការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការប្រចាំខែតាមប្រព័ន្ធធនាគារ រៀបចំការប្រជុំថ្នាក់មន្ទីរ រៀបចំរបាយការណ៍បច្ចុប្បន្នភាពរបស់មន្ត្រីរាជការប្រចាំខែ ត្រីមាស ឆមាស

និងប្រចាំឆ្នាំ និងធ្វើលិខិតផ្ទេរសិទ្ធិ លិខិតចាត់បញ្ជូន លិខិតបញ្ជាបេសកកម្ម ជូនមន្ត្រី រាជការ។

- ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងអប់រំផ្សព្វផ្សាយ ដល់មន្ត្រីរាជការ ៖ មន្ត្រីរាជការ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន បានចូលរួមការងារប្រជុំ បណ្តុះបណ្តាល សិក្ខា សាលា និងកម្មវិធីផ្សេងៗ ជុំវិញខេត្ត និងក្រៅខេត្តចំនួន ១១៨ លើក និងបានបើកវគ្គ ផ្សព្វផ្សាយ ពង្រីកសមត្ថភាពមន្ត្រីរាជការបានចំនួន ០២ វគ្គ មានអ្នកចូលរួមចំនួន ៤០ នាក់។
- ការងារផែនការ ៖ កសាងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៣-២០២៥ ផែនការ ថវិកាព័ត៌មានសមិទ្ធកម្មឆ្នាំ ២០២៣ ផែនការលទ្ធកម្មឆ្នាំ ២០២៣ និងចុះត្រួតពិនិត្យ វាយតម្លៃការអនុវត្តគម្រោងរបស់មន្ទីរ ។
- ការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ៖ បោះផ្សាយអាណត្តិទូទាត់ប្រាក់បៀវត្សមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់ខែមករា ដល់ខែធ្នូ ឆ្នាំ ២០២២ បោះផ្សាយអាណត្តិ ទូទាត់ ធ្វើសំណើសុំបើកប្រាក់ និងបញ្ចូលប្រាក់បេសកកម្មក្នុងគណនីធនាគារជូនថ្នាក់ ដឹកនាំ និងមន្ត្រីរាជការដែលបានចេញទៅបំពេញបេសកកម្មក្នុង និងក្រៅខេត្ត បោះ ផ្សាយអាណត្តិទូទាត់រដ្ឋទេយ្យបុរេប្រទានជុំទី ១ ដល់ជុំទី ៤ បោះផ្សាយអាណត្តិបើក ប្រាក់ថ្លៃអគ្គិសនីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២២ បោះផ្សាយអាណត្តិបើកប្រាក់ថ្លៃទឹកខែ មករា ដល់ខែធ្នូ ឆ្នាំ ២០២២ និងបោះផ្សាយអាណត្តិទូទាត់ត្រង់។ អំពីស្ថានភាព ចំណូល-ចំណាយថវិការដ្ឋ(ថវិកាកម្មវិធី) ឆ្នាំ ២០២២ ៖ ច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២២ មានចំនួន 1,185,200,000 ៛ ជំពូក ៦០ (ការទិញ) មានចំនួន 163,000,000 ៛ ជំពូក ៦១ (សេវាខាងក្រៅ) មានចំនួន 526,500,000 ៛ និងជំពូក ៦៤ (បន្ទុកបុគ្គលិក) មានចំនួន 495,700,000 ៛ លទ្ធផលដែលចំណាយសរុបចំនួន 1,058,969,020 ៛ ស្មើ នឹង 89.3% ជំពូក៦០ (ការទិញ) ចំនួន 160,243,620 ៛ ស្មើនឹង 98% ជំពូក៦១ (សេវាខាងក្រៅ) ចំនួន 498,395,400៛ ស្មើនឹង 95% និងជំពូក ៦៤ (បន្ទុកបុគ្គលិក) ចំនួន 400,330,000 ៛ ស្មើនឹង 81%។
- ការងារសវនកម្ម ៖ ប្រតិភូសវនកម្មផ្ទៃក្នុងនៃក្រសួងអភិវឌ្ឍន៍ជនបទ និងប្រតិភូអាជ្ញាធរ សវនកម្មជាតិ បានចុះធ្វើសវនកម្មលើការងារគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋឆ្នាំ ២០២១ និងឆ្នាំពាក់ព័ន្ធ និងប្រតិភូអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការត្រួតពិនិត្យកិច្ចលទ្ធកម្មតាមក្រោយដែលបាន អនុវត្តរួច និងស្ថិតក្រោមសិទ្ធិសម្រេចលើការិយបរិច្ឆេទឆ្នាំ ២០២១។
- ការងារអធិការកិច្ច ៖ ប្រតិភូអគ្គាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ ប្រតិភូអធិការកិច្ចនៃ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងប្រតិភូអគ្គាធិការដ្ឋាននៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះធ្វើអធិការកិច្ចលើការងារគ្រប់គ្រងហិរញ្ញវត្ថុ និង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឆ្នាំ ២០២១ និងឆ្នាំពាក់ព័ន្ធ។

២. ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍

- ការងាររៀបចំបញ្ជីសារពើភ័ណ្ណ និងទិន្នន័យផ្លូវជនបទ ៖ ស្រង់ទិន្នន័យផ្លូវថ្មីចំនួន ០២ ខ្សែ មានប្រវែង ១០ គ.ម លទ្ធផលសម្រេចបាន ១០ គ.ម ស្មើនឹង ១០០% និងស្រង់ ទិន្នន័យ និងធ្វើបច្ចុប្បន្នភាពផ្លូវជនបទចំនួន ៧១ ខ្សែ មានប្រវែង ៣២៧,៨៥៧ គ.ម លទ្ធផលសម្រេចបាន ៣២៧,៨៥៧ គ.ម ស្មើនឹង ១០០% (គាំទ្រថវិកាកម្មវិធី)។
- ការងារអភិវឌ្ឍន៍ផ្លូវជនបទ ៖ ដាំកូនឈើចំនួន ៩៤០ ដើម លើខ្សែផ្លូវសាយឡាតារៀន- ព្រៃមង្គល មានប្រវែង ៥,០០០ ម៉ែត្រ ស្ថិតក្នុងសង្កាត់អូរតាវៅ ក្រុងប៉ៃលិន ដើម្បី ថែទាំផ្លូវទប់ទល់នឹងការប្រែប្រួលអាកាសធាតុ លទ្ធផលសម្រេចបាន ១០០% (គាំទ្រ ថវិកាកម្មវិធី)។
- ការងារថែទាំផ្លូវជនបទ និងសំណង់សិល្បការ្យ ៖ ថែទាំផ្លូវជនបទលក្ខណៈខ្ជាប់ចំនួន ០២ ខ្សែ មានប្រវែង ០៩ គ.ម ទទឹងខ្នងលើ ០៥ ម៉ែត្រ និងសាងសង់លូមូលចំនួន ០២ កន្លែង និងលូប្រអប់ចំនួន ០១ កន្លែង ស្ថិតសង្កាត់អូរតាវៅ ក្រុងប៉ៃលិន និងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ លទ្ធផលសម្រេចបាន ១០០% (គាំទ្រថវិកាក្រសួង) និងថែទាំផ្លូវ ជនបទលក្ខណៈប្រចាំចំនួន ១០ ខ្សែ មានប្រវែង ៦៣,៤ គ.ម ទទឹងខ្នងលើ ០៥ ម៉ែត្រ និង ០៦ ម៉ែត្រ ស្ថិតនៅស្រុកសាលាក្រៅ និងក្រុងប៉ៃលិន លទ្ធផលសម្រេចបាន ១០០% (ថវិកាគាំទ្រក្រសួង)។
- ការងារជួសជុលផ្លូវជនបទ និងសំណង់សិល្បការ្យ ៖ ជួសជុលបេតុងបង្ហៀរទឹកលើខ្នង លូមូល ០១ កន្លែង ប្រវែង ៤៥ ម៉ែត្រ ស្ថិតនៅសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន និងជួស ជុលបេតុងបង្ហៀរទឹកលើខ្នងលូមូល ០១ កន្លែង ប្រវែង ៣០ ម៉ែត្រ ស្ថិតនៅសង្កាត់អូរ តាវៅ ក្រុងប៉ៃលិន សម្រេចបាន ១០០% (គាំទ្រថវិកាកម្មវិធី) និងជួសជុលផ្លូវជា លក្ខណៈបន្ទាន់ចំនួន ០២ខ្សែ ប្រវែង ០២ គ.ម ស្ថិតនៅឃុំស្ទឹងកាច់ និងអូរអណ្តូង សម្រេចបាន ១០០% (ថវិកាគាំទ្រក្រសួង)។

៣. ការងារកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

- ការងារសាងសង់អណ្តូងទឹក ប្រភពទឹក និងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតជនបទចម្រុះ ៖ សាងសង់អាងត្រង់ទឹកភ្លៀងទំហំ ០៤ ម៉ែត្រគូប ចំនួន ២៥ អាង ស្ថិតនៅឃុំស្ទឹងកាច់ និងឃុំអូរអណ្តូង ស្រុកសាលាក្រៅ សម្រេចបាន ១០០% (គាំទ្រថវិកាកម្មវិធី) សាង សង់ អណ្តូងស្នប់ Afridev ចំនួន ០២ អណ្តូង ស្ថិតនៅភូមិអូរព្រាកណ្តាល ភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន សម្រេចបាន ១០០% (គាំទ្រថវិកាកម្មវិធី) សាងសង់ អណ្តូងស្នប់ Afridev ចំនួន ០២ អណ្តូង ស្ថិតនៅភូមិអូរព្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន សម្រេចបាន ១០០% (ថវិកាគាំទ្រក្រសួង) និងសាងសង់ប្រព័ន្ធចែក ចាយទឹក សហគមន៍ ចំនួន ០១ កន្លែង ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលា ក្រៅ សម្រេចបាន ១០០% (ថវិកាគាំទ្រក្រសួង)។
- ការងារអប់រំប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកស្អាត ៖ បើកវគ្គផ្សព្វ ផ្សាយការប្រើប្រាស់ បរិភោគទឹកស្អាតដោយសុវត្ថិភាពចំនួន ០១ វគ្គ (អ្នកចូលរួមចំនួន ៣០ នាក់) សម្រេចបាន ១០០% (គាំទ្រថវិកាកម្មវិធី)។

- ការងារសាងសង់បង្គន់អនាម័យជនបទ ៖ ផ្តល់សម្ភារបង្គន់អនាម័យជូនប្រជាពលរដ្ឋ ក្រីក្រចំនួន ៥០ លុយត ស្ថិតនៅស្រុកសាលាក្រៅ និងក្រុងប៉ៃលិន លទ្ធផលសម្រេចបាន ១០០% (គាំទ្រថវិកាក្រសួង)។
- ការងារលើកកម្ពស់ការផ្លាស់ប្តូរទម្លាប់ ឲ្យមានការរស់នៅស្អាត និងមានអនាម័យនៅ ជនបទ ៖ បើកវគ្គផ្សព្វផ្សាយ និងអប់រំសហគមន៍ពីលក្ខខណ្ឌនៃការរស់នៅស្អាត ចំនួន ០២ វគ្គ (អ្នកចូលរួម ៦៤ នាក់/ ០២ ឃុំ) និងប្រារព្ធទិវាអនាម័យ ១៣ វិច្ឆិកា លើកទី ១៣ ឆ្នាំ២០២២ (អ្នកចូលរួមចំនួន ២៥០ នាក់) ស្ថិតនៅសាលាបឋមសិក្សាបយ៉ាខា សម្រេចបាន ១០០% (គាំទ្រថវិកាកម្មវិធី)។

៤. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ

ការងារលើកកម្ពស់កំណើនសេដ្ឋកិច្ចគ្រួសារនៅជនបទ ៖ បើកវគ្គផ្សព្វផ្សាយ និងបង្កើនឥណទានជនបទ ចំនួន ០១ វគ្គ (អ្នកចូលរួមចំនួន ៣០ នាក់) ស្ថិតនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និង បើកវគ្គពង្រឹងតួនាទី ភារកិច្ច និងធ្វើបច្ចុប្បន្នភាព គ.អ.ក (អ្នកចូលរួមចំនួន ៣០ នាក់) ស្ថិតនៅឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ សម្រេចបាន ១០០% (គាំទ្រថវិកាកម្មវិធី) ។

៥. សមិទ្ធផលនៃការអនុវត្តគម្រោង និងកម្មវិធីសហប្រតិបត្តិការ

- ការងារសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន និងអង្គការដៃគូជាតិ ៖
 - គម្រោងទឹកស្អាត និងអនាម័យ របស់អង្គការសម្រាប់សហគមន៍ ភីស មានពីរគម្រោង គឺទី១- គម្រោងទឹកស្អាតសម្រាប់គ្រួសារ (ទឹកស្អាត និងអនាម័យសម្រាប់សហគមន៍) អនុវត្តនៅឃុំអូរអណ្តូង ឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ សម្រេចបាន ១០០% និងទី២- គម្រោងទឹកស្អាតសម្រាប់កុមារ (ទឹកស្អាត និងអនាម័យសម្រាប់សាលារៀន) អនុវត្តនៅឃុំស្ទឹងកាច់ ឃុំអូរអណ្តូង ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងសង្កាត់អូរតាវៅ ក្រុងប៉ៃលិន សម្រេចបាន ១០០%។
 - អង្គការទឹកស្អាត ១០០១ បានសាងសង់ស្ថានីយផលិតទឹកស្អាតសហគមន៍អូរ ចំនួន ០៣ ស្ថានីយ កំពុងដំណើរការក្នុងការផលិត និងផ្គត់ផ្គង់ទឹកសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋចំនួន ៦ ២១៨ នាក់ ។ ចំនួនបរិមាណនៃការផលិតទឹក ក្នុងមួយស្ថានីយជាមធ្យមប្រមាណ ៩៨ បីដុង/ថ្ងៃ ។
- ការងារសហប្រតិបត្តិការជាមួយគម្រោងដៃគូអន្តរជាតិ ៖
 - គម្រោង Policy Matrix (ADB) មានបីគម្រោងគឺទី១- ចុះវាយតម្លៃអណ្តូងខូច ទី២- ជួសជុលអណ្តូងខូចចំនួន ៩០ អណ្តូង និងទី៣- ពិនិត្យសំណាកទឹក ចំនួន ១២០ អណ្តូង ស្ថិតក្នុងភូមិគោលដៅ ១៥ ភូមិ នៅក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ និងសង្កាត់អូរតាវៅ ក្រុងប៉ៃលិន សម្រេចបាន ១០០% ។
 - គម្រោង ពង្រឹងសមត្ថភាពផលិតភាពជនបទ ផ្តល់ហិរញ្ញប្បទានដោយរាជរដ្ឋា ភិបាលកម្ពុជាតាមរយៈធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ៖ ក្រុមការងារបច្ចេកទេសរបស់គម្រោង បានចុះធ្វើ DCP Test ចុះធ្វើការងារវាស់

វែង និងសហការជាមួយអង្គការឃុំស្ទឹងកាប់ចុះកំណត់ដីចំណីផ្លូវ លើខ្សែផ្លូវទឹក
ចេញ-អូរជូនតាក្រោម មានប្រវែង ២០ ៨៥០ ម៉ែត្រ ដើម្បីត្រៀមស្ថាបនាទៅជា
ផ្លូវកៅស៊ូពីរជាន់ ស្ថិតនៅឃុំស្ទឹងកាប់ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្ត
ប៉ៃលិន ។

II. បញ្ហាប្រឈម

- ខ្វះមន្ត្រីបម្រើការងារតាមការិយាល័យ (មន្ត្រីក្របខ័ណ្ឌ និងបុគ្គលិកជាប់កិច្ចសន្យា) ។
- ការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅមានកម្រិត(រវល់ច្រើន) ។
- ការបំផុសជំរុញលើការងារសាងសង់បង្គន់ ពិបាកដោយសារប្រជាពលរដ្ឋចំណាកស្រុក និង
ស្នាក់នៅបណ្តោះអាសន្នលើដីគេ ដីចំណីផ្លូវ តាមមាត់ស្ទឹង ប្រឡាយ។
- ថវិកាសម្រាប់អនុវត្តគម្រោងមិនទាន់ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
- មធ្យោបាយធ្វើដំណើរ ម៉ូតូចាស់ទ្រុឌទ្រោម ។
- អាជ្ញាធរមូលដ្ឋានគ្រប់គ្រងទិន្នន័យការងារលើកកម្ពស់អនាម័យមិនទាន់ច្បាស់លាស់ ។
- ប្រជាពលរដ្ឋជាក់លូទំហំតូច ដាំដំណាំ និងចាក់សំរាម ក្នុងប្រឡាយសងខាងផ្លូវដែល បណ្តា
លអោយស្ទះប្រឡាយ លូ ។
- ពុំមានថវិកាសម្រាប់គាំទ្រ ការចុះផ្ទៀងផ្ទាត់ និងវាយតម្លៃ ភូមិ ODF ជាផ្លូវការ ។

III. ទិសដៅការងារឆ្នាំ ២០២៣

១. ការពង្រឹងស្ថាប័ន និងកសាងសមត្ថភាព

- ការងាររដ្ឋបាល និងបុគ្គលិក ៖ គ្រប់គ្រងលិខិតចេញលិខិតចូល រៀបចំទុកដាក់ឯកសារ
លិខិតបទដ្ឋានគតិយុត្តិធម៌ រៀបចំតារាងបញ្ជីវត្តមានមន្ត្រីរាជការចូលបម្រើការងារ
ប្រចាំថ្ងៃ ធ្វើរបាយការណ៍បូកសរុបវត្តមានមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាប្រចាំ
សប្តាហ៍ ធ្វើរបាយការណ៍វឌ្ឍនភាពការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការប្រចាំខែ
តាមប្រព័ន្ធធនាគារ រៀបចំការប្រជុំថ្នាក់មន្ទីរ រៀបចំរបាយការណ៍បច្ចុប្បន្នភាពរបស់
មន្ត្រីរាជការប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ និងធ្វើលិខិតផ្ទេរសិទ្ធិ លិខិតចាត់
បញ្ជូន លិខិតបញ្ជាបេសកកម្ម ជូនមន្ត្រីរាជការ។
- ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងអប់រំផ្សព្វផ្សាយ ដល់មន្ត្រីរាជការ ៖ បើកសិក្ខា
សាលាផ្សព្វផ្សាយស្តីពីការអនុវត្តថវិកាភូមិវិធី និងការកសាងផែនការថវិកាព័ត៌មាន
សមិទ្ធកម្មប្រចាំឆ្នាំរបស់មន្ទីរចំនួន ០៣ វត្ត អ្នកចូលរួមចំនួន ៤៥ នាក់ ។
- ការងារផែនការ ៖ បន្តរៀបចំកសាងផែនការយុទ្ធសាស្ត្រ ផែនការថវិកាព័ត៌មានសមិទ្ធ
កម្មឆ្នាំ ២០២៤ ផែនការលទ្ធកម្មឆ្នាំ ២០២៤ និងចុះត្រួតពិនិត្យវាយតម្លៃការអនុវត្ត
គម្រោងរបស់មន្ទីរចំនួន ៣៨ ថ្ងៃ/លើក ។
- ការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ៖ សរុបថវិកាភូមិវិធីឆ្នាំ ២០២៣ ចំនួន 1,317,200,000 ៛
ជំពូក ៦០ (ការទិញ) មានចំនួន 163,000,000 ៛ ជំពូក ៦១ (សេវាខាងក្រៅ) មាន
ចំនួន 626,500,000៛ ជំពូក ៦៤ (បន្ទុកបុគ្គលិក) មានចំនួន 526,700,000៛ និង
ជំពូក ៦៣ (ពន្ធ និងអាករ) មានចំនួន 1,000,000៛ ។

២. ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍

- ការងាររៀបចំបញ្ជីសារពើភ័ណ្ឌ និងទិន្នន័យផ្លូវជនបទ ៖ ចុះធ្វើបច្ចុប្បន្នភាពផ្លូវជនបទ ចំនួន ៧១ ខ្សែ មានប្រវែង ២៣៧,៨៥៧ គ.ម និងស្រង់ផ្លូវថ្មីចំនួន ០២ ខ្សែ មានប្រវែង ១០ គ.ម ។
- ការងារអភិវឌ្ឍផ្លូវជនបទ ៖ ដាំដើមក្រោកចំនួន ១៣០ ដើម (ដើមធំៗ) លើខ្សែផ្លូវទឹកចេញ-អូរដូនតាក្រាម ស្ថិតនៅភូមិក្រោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
- ការងារជួសជុលផ្លូវជនបទ និងសំណង់សិល្បកាញ ៖ ជួសជុលផ្លូវប្រវែង ១ ៥០០ ម៉ែត្រ ទទឹងខ្នងលើ ៧ ម៉ែត្រ ក្រាលដីស និងដាក់លូទោលមុខ ១០០ សម ចំនួន ០២ កន្លែង និងលូភ្លោះមុខ ១០០ សម ចំនួន ០១ កន្លែង ស្ថិតនៅភូមិអូរខ្នឹង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

៣. ការងារកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

- ការងារសាងសង់អណ្តូងទឹក ប្រភពទឹក និងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតជនបទចម្រុះ ៖ សាងសង់អណ្តូងស្នប់ អាហ្វ្រីដេវ ចំនួន ០២ អណ្តូង ស្ថិតនៅឃុំអូរអណ្តូង និងសង្កាត់ទួលល្វា និងសាងសង់អាងត្រងទឹកភ្លៀងទំហំ ៤ ម៉ែត្រគូប ចំនួន ១០ អាង ស្ថិតនៅសង្កាត់ប៉ៃលិនចំនួន ០៤ អាង សង្កាត់អូរតាវ៉ៅចំនួន ០១ អាង និងឃុំអូរអណ្តូងចំនួន ០៥ អាង (គាំទ្រថវិកាកម្មវិធី) ។ សាងសង់អណ្តូងស្នប់ អាហ្វ្រីដេវ ចំនួន ០៣ អណ្តូង ស្ថិតនៅភូមិបយ៉ាខា សង្កាត់បយ៉ាខា ចំនួន ០១ អណ្តូង ភូមិអូរច្រាលើ សង្កាត់ទួលល្វា ចំនួន ០១ អណ្តូង ភូមិដីស្អិត ឃុំស្ទឹងត្រង់ ចំនួន ០១ អណ្តូង និងសាងសង់ប្រព័ន្ធចែកចាយទឹក ចំនួន ០១ កន្លែង ស្ថិតនៅភូមិក្របាច់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
- ការងារអប់រំប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកស្អាត ៖ បើកវគ្គផ្សព្វផ្សាយការប្រើប្រាស់ បរិកោគទឹកស្អាតដោយសុវត្ថិភាព និងបច្ចេកទេសជួសជុលអណ្តូងស្នប់ ចំនួន ០១ វគ្គ (០១ ថ្ងៃ អ្នកចូលរួមចំនួន ៣២ នាក់ ស្រី ៩ នាក់) នៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
- ការងារសាងសង់បង្គន់អនាម័យជនបទ ៖ សាងសង់បង្គន់អនាម័យជូនគ្រួសារក្រីក្រ ចំនួន ២០ បង្គន់ ស្ថិតនៅសង្កាត់ទួលល្វា និងឃុំសាលាក្រៅ ។
- ការងារស្រង់ទិន្នន័យបង្គន់អនាម័យជនបទ ទឹកស្អាត សហគមន៍ និងសេដ្ឋកិច្ចជនបទ ៖ ចុះស្រង់ទិន្នន័យចំនួន ១៩១ ថ្ងៃ/លើក ។
- ការងារលើកកម្ពស់ការផ្លាស់ប្តូរទម្លាប់ ឲ្យមានការរស់នៅស្អាត និងមានអនាម័យនៅជនបទ ៖ ប្រជុំក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត PWG ចំនួន ០៤ លើក អ្នកចូលរួមចំនួន ២២ នាក់ នៅខេត្តប៉ៃលិន និងរៀបចំប្រារព្ធទិវាជាតិ ១៣ វិច្ឆិកា លើកកម្ពស់អនាម័យជនបទលើកទី ១៤ ឆ្នាំ ២០២៣ អ្នកចូលរួមចំនួន ២៥០ នាក់ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

៤. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ

ការងារលើកកម្ពស់កំណើនសេដ្ឋកិច្ចគ្រួសារនៅជនបទ ៖ បើកវគ្គផ្សព្វផ្សាយបង្កើនឥណទានជនបទ ចំនួន ០១ វគ្គ អ្នកចូលរួម ៣០ នាក់ នៅឃុំស្ទឹងត្រង់ និងផ្សព្វផ្សាយពង្រឹងតួនាទី ភារកិច្ច និងធ្វើបច្ចុប្បន្នភាព គ.អ.ក ចំនួន ១ វគ្គ អ្នកចូលរួម ចំនួន ២៥ នាក់ នៅភូមិតាដែន ភូមិក្លោក ឃុំស្ទឹងកាប់ ស្រុកសាលាក្រៅ ។

៥. ការងារអនុវត្តគម្រោង និងកម្មវិធីសហប្រតិបត្តិការ

ការងារសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន និងអង្គការដៃគូជាតិ ៖ ផែនការសកម្មភាពគម្រោងទឹកស្អាត និងអនាម័យ របស់អង្គការសាម៉ារីតាន់ ភីស ឆ្នាំ ២០២៣ មានពីរគម្រោងគឺគម្រោងទឹកស្អាតសម្រាប់គ្រួសារ (ទឹក និងអនាម័យសម្រាប់សហ គមន៍) និងគម្រោងទឹកស្អាតសម្រាប់កុមារ (ទឹក និងអនាម័យតាមសាលារៀន) ។

សេចក្តីសន្និដ្ឋាន

ជាលទ្ធផលការអនុវត្តឆ្នាំ២០២២ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន សម្រេចបាន ១០០% លើគម្រោងទាំងអស់ដែលគាំទ្រ លើវិស័យការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ ការផ្តល់សេវាសុខភាពនិងលក្ខខណ្ឌនៃការរស់នៅសម្រាប់សាធារណៈជន ការលើកកម្ពស់កម្រិតជីវភាពរស់នៅតាមជនបទ និងការពង្រឹងសមត្ថភាព និងសេវាគាំទ្រ ។ លទ្ធផលទទួលបានទាំងអស់នេះ ដោយមានការចូលរួមដឹកនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និង ជាពិសេសចូលរួមសហការជាប្រចាំរបស់អាជ្ញាធរមូលដ្ឋាន ផ្លាស់ប្តូរមតិយោបល់ ដោះស្រាយបញ្ហាប្រឈមនានាឆ្លុះបញ្ចាំងលើដំណើរការ ផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់នៅតាមតំបន់ជនបទក្នុងខេត្តប៉ៃលិន។